

Bilingual Front Desk Reception Information Sheet (Khmer)

ស្វាគមន៍!

សាលា _____ សូមស្វាគមន៍។ យើងខ្ញុំរីករាយដោយបានជួបលោកអ្នក ហើយយើងខ្ញុំនឹងខិតខំបម្រើលោកអ្នកឲ្យអស់ពីសម្ភាព។

តើបច្ចុប្បន្ននេះ កូនលោកអ្នកជាសិស្សនៅសាលានេះមែនដែរឬទេ?/Is your child currently a student at this school? មែន/Yes មិនមែនទេ/No

ឈ្មោះរបស់លោកអ្នក/Your name _____

ឈ្មោះរបស់កូនលោកអ្នក/Your child's name _____

ថ្នាក់ទី/Grade _____

សូមប្រាប់យើងខ្ញុំពីគោលបំណងដែលលោកអ្នកមកសាលានៅថ្ងៃនេះ:/Please let us know the purpose of your visit today.

ខ្ញុំមកទីនេះដើម្បី.../I am here...

- ចុះឈ្មោះកូនឲ្យចូលរៀននៅសាលានេះ/to enroll my child to this school
- មកទទួលកូនពីសាលា/to pick up my child
- ដាក់ពាក្យបណ្តឹង/to register a complaint
- មកប្រជុំតាមការណាត់ជួប ប៉ុន្តែខ្ញុំមិនស្គាល់ឈ្មោះបុគ្គលិកនោះទេ/to attend a meeting with someone as scheduled, but I do not know the name of the person I suppose to meet
- ជួបជាមួយនាយកសាលា តាមការណាត់ជួប/to meet with the principal as scheduled
- ជួបជាមួយគ្រូរបស់កូនខ្ញុំ តាមការណាត់ជួប/to meet with my child's teacher as scheduled
- ជួបជាមួយអ្នកផ្តល់ឱវាទនៅសាលា តាមការណាត់ជួប/to meet with school counselor as scheduled
- ជួបជាមួយគិលានុបដ្ឋាកសាលា តាមការណាត់ជួប/to meet with school nurse as scheduled
- ចូលរួមប្រជុំ IEP តាមការណាត់ជួប/to attend an IEP meeting as scheduled
- ចូលរួមអង្គប្រជុំចែករាយការណ៍ពិន្ទុ រវាងមាតាបិតា និងគ្រូ តាមការណាត់ជួប/to attend parent-teacher report card conference as scheduled
- ធ្វើការណាត់ជួបជាមួយនាយកសាលា/to make an appointment to meet with the principal
- ធ្វើការណាត់ជួបជាមួយគ្រូរបស់កូនខ្ញុំ/to make an appointment to meet with my child's teacher
- ធ្វើការណាត់ជួបជាមួយអ្នកផ្តល់ឱវាទនៅសាលា/to make an appointment to meet with school counselor
- ធ្វើការណាត់ជួបជាមួយគិលានុបដ្ឋាកសាលា/to make an appointment to meet with school nurse

Attention! School Staff, for further communication with this parent, please use telephonic interpretation service by calling 1-800-264-1545 The Access Code for your school is _____ Call 215-400-4180 Option 4 for Access Code for your school.